

ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៦

សាស្ត្រាចារ្យ Walter Heynowski

ធ្វើជូន

លោកស្រីចៅក្រម Claudia Fenz

ការបកប្រែជាភាសាអាល្លឺម៉ង់ត្រូវបានធ្វើដល់ទឹកនៃឯកសារហើយ ពេលគឺនៅ ទួលស្តែង ឬ កន្លែងរបស់យើង ដោយជនជាតិខ្មែរ “របស់យើង”។ យើងបានប្រើប្រាស់ព័ត៌មាននេះសម្រាប់កត់ត្រានៅពេលសាកសួរអ្នកយាម គុក។

Sam Ul Kong ជាជនជាតិខ្មែរ ដែលបានរៀនសូត្រពីរបបខ្មែរក្រហម ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យ អាល្លឺម៉ង់ [អតីតអាល្លឺម៉ង់ខាងកើត]។

គាត់និយាយភាសាអាល្លឺម៉ង់យ៉ាងស្មាត់ជំនាញ ព្រមទាំងភាសាខ្មែរដែលជាភាសាកំណើតផងដែរ។ យើងមិនអាចផលិតខ្សែភាពយន្តរបស់យើងដោយគ្មានរូបគាត់បានទេ។

Sam Ul Kong ធ្លាប់ធ្វើការនៅអយស្ម័យយានជាតិអាល្លឺម៉ង់ [Deutsche Reichsbahn] ដែលក្រោយមកក្លាយ ជាអយស្ម័យយានសហព័ន្ធអាល្លឺម៉ង់ [Bundesbahn]។

បច្ចុប្បន្ន គាត់មានសញ្ជាតិអាល្លឺម៉ង់ ដែលមានដើមកំណើតជាជនជាតិខ្មែរ។

គាត់ពិតជាសាក្សីពិសេសមួយរូបសម្រាប់តុលាការយុត្តិធម៌។ ដោយសារគាត់ជាជនជាតិខ្មែរ គាត់បានឃើញពី ភាពរន្ធត់នៃរបបខ្មែរក្រហម ជាមួយក្រុមការងារផលិតខ្សែភាពយន្តរបស់យើង។

អាសយដ្ឋានរបស់គាត់៖ [REDACTED].

ទូរស័ព្ទលេខ៖ [REDACTED] - [REDACTED]

* នៅពីមុខ សៀវភៅកត់ត្រា មានហ្វីលមួយដុំមានចំណងជើងថា “មន្ទីរសន្តិសុខ ២១ - បញ្ជីអ្នកទោសប្រចាំថ្ងៃ” (សម្រាប់ខ្សែភាពយន្តរបស់យើង យើងបានដាក់ហ្វីលនេះនៅតាមទំព័រនានា)។
*

ឯកសារផ្សេងទៀតដែលបានចុះលេខទៅតាមលំដាប់ដោយ៖

- ១) របាយការណ៍ផ្ញើជូនបក្ស ស្តីពីផែនការបាញ់ភ្លៀវ អាមេរិកាំង អង់គ្លេស។
- ២) គោលការណ៍នៃការសួរចម្លើយ – សិល្បករ បញ្ញវន្ត។ **អ្នកទោសត្រូវបាន “កម្ទេច” នៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ១៩៧៧។**
- ៣) ព័ត៌មានស្តីពីប្រវត្តិរបស់សម្រាប់យើង មកពីស្ថានទូតនៅក្រុងប៊ែរឡាំង។
បន្ទាប់មក របាយការណ៍ពីអ្នកយាមគុក៖ វិថីរបស់ពួកគេឆ្ពោះទៅ “មនុស្សថ្មី”។
- ៤) ការដាក់ពិន្ទុភាពលលើខ្លួនឯង
- ៥) **បញ្ជីសំណួរសម្រាប់សួរអ្នកទោស និងការចាត់តាំងបន្ទប់សម្រាប់ឃុំឃាំងអ្នកទោស។**

[ហត្ថលេខា]

(សាស្ត្រាចារ្យ Walter Heynowski)